

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា គ្មានគោលការណ៍ឱ្យជម្លៀសនិស្សិតកម្ពុជា ចេញពីប្រទេសកំពុងផ្ទុះជំងឺកូវីដ១៩។ ការអំពាវនាវនេះបានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជួបសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ ប្រមាណជាង៤០០នាក់ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ។

សម្តេចបានបញ្ជាក់ថា «មិនជម្លៀសនិស្សិតចេញពីចិន កូវីដ ប្រទេសស៊ាន និងប្រទេសដែលកើតជំងឺកូវីដចូលប្រទេសវិញ រាប់ទាំងអាមេរិក និងអឺរ៉ុប។ រឿងនេះអត់ត្រូវផិតក៏យរហូតដល់ត្រូវជម្លៀសនិស្សិតដែលកំពុងរៀននៅចិន។ រឿងរៀននៅចិនយើងសម្រេចចិត្តត្រូវហើយ ប៉ុន្តែឥឡូវពលករយើងនៅកូវីដ និងនិស្សិតយើងនៅកូវីដ នៅជប៉ុន បណ្តាប្រទេសអាស៊ាន នៅបារាំង នៅអាមេរិក នៅស្វីស គឺអត់ទេ កុំដាក់គោលការណ៍ជម្លៀស នាចូលមកនូវជំងឺទេ ហើយធ្វើឱ្យប្រទេសទាំងនោះមានការលំបាកក្នុងការរៀបចំទៀត»។

សម្តេចតេជោ ហ៊ុន សែន បានទទួលព័ត៌មានមួយថា មាននិស្សិតខ្មែរ១២នាក់ មានបំណងចង់ចាកចេញពីសហរដ្ឋអាមេរិក។ សម្តេចបានបង្គាប់ឱ្យក្រសួងការបរទេស ស្រាវជ្រាវព័ត៌មាននេះ ហើយបញ្ជុះបញ្ចូលពួកគាត់កុំឱ្យមកកម្ពុជាពេលនេះ ដោយសារតែមានការពិបាកក្នុងការធ្វើដំណើរ ប៉ុន្តែពួកគេអាចអាចស្នាក់នៅស្ថានទូតកម្ពុជា ប្រចាំនៅសហរដ្ឋអាមេរិក ហើយរៀនតាមអនឡាញបាន។

សម្តេចបញ្ជាក់បន្ថែមថា៖ «មុននេះខ្ញុំមិនជម្លៀសនិស្សិតចេញពីចិន ឥឡូវខ្ញុំក៏មិនជម្លៀសនិស្សិតចេញពីប្រទេសណាទាំងអស់ នៅវៀតណាម ក៏មិនជម្លៀស នៅថៃក៏មិនជម្លៀស ប្រទេសណាក៏មិនជម្លៀសដែរ»។ សម្តេចស្នើសុំឱ្យនិស្សិតដែលទៅសិក្សានៅអាមេរិកនោះ កុំឱ្យរត់ចោលប្រជាជនអាមេរិក។

សម្តេចបានណែនាំឱ្យក្រសួងអប់រំ និងក្រសួងការបរទេសធ្វើការងារនេះ មិនឱ្យមានការជម្លៀសនិស្សិតពីប្រទេសមានផ្ទុះជំងឺកូវីដ១៩ទាំងនោះទេ។

Cambodian Prime Minister Samdech Techo Hun Sen announced that the Royal Government of Cambodia has no plans to evacuate Cambodian students studying abroad.

The premier spoke in a meeting with 400 volunteered doctors to fight Covid-19 on 25 March 2020 at the Peace Palace.

"The students will not be evacuated from China, Korea, ASEAN countries and other infected countries, including the United States and Europe," said the premier.

He urged Cambodian students to remain where they are after he learn that 12 Cambodian students studying in the United States want to return home.

"I appeal to Cambodian students in the US not to abandon the American people," he said.

The premier advised the Ministry of Education and the Ministry of Foreign Affairs not to intervene in repatriating those students to Cambodia but ordered the Ministry of Foreign Affairs to arrange accommodations for them at the Cambodian Embassy in the United States so they can continue their study online.